

## ឧបករណ៍នៃវិធានា

### ឧបករណ៍

១. មិនដំណឹងត្បូង (M. arvensis var. piperascens)

២. ស្រី

៣.០ បុគ្គលិក

៣.១ បុគ្គលិកបាតាសទវ

ក. សម្រាប់បិយចេចថែង

ខ. បិយចេចស្រីបៀវអ៊ូសថែង

គ. បិយចេចសៅមចេចថែង

៤. វិស្វកម្មិន

៤.០ អាយុ

៤.១ នាក់

៥. កែវិជ្ជកិដ្ឋិន

៥. កែវិជ្ជមិនកែវិជ្ជនុ

### វិធានា

ធម្មការអភិវឌ្ឍន៍បើនប័ណ្ណ Split-split plot និងទីតាំងក្នុងក្រុងក្រោម (tre-  
atment) ត្រួយព័ត៌មានវិធីមិនាកេដចេងទកទង ៩.២ + ៨ ម៉ែត្រ ការងារក្នុងក្រោម និងការ  
ប្រើប្រាស់បំផែងឱ្យ (main plot) ការប្រើប្រាស់វិស្វកម្មិនបើនប័ណ្ណយំបួយ (sub-plot) និង  
ការប្រើប្រាស់បំផែងយំបួយឡើង (sub-sub plot) ដើម្បីសាយរករាយបាយរាយនិងការងារក្នុងក្រោម។

A. បំផែងឱ្យ និងការប្រើប្រាស់

A<sub>0</sub> ប្រើប្រាស់បំផែងឱ្យ

A<sub>1</sub> ប្រើប្រាស់បំផែងឱ្យ តួនាទីប្រចាំឆ្នាំ ៦០-៦៤ ខែកុម្ភី

B. បំផែងយំបួយ ការប្រើប្រាស់វិស្វកម្មិន

B<sub>0</sub> និងការប្រើប្រាស់វិស្វកម្មិន

B<sub>1</sub> ប្រើប្រាស់វិស្វកម្មិន នៅឯទ្ធភាព + កក. ព័ត៌មានម៉ែត្រ

- B<sub>2</sub> ใช้หางกลูติน นานประมาณ + เชนดิเมตร
- C แบล็งบอยเล็ก การใส่ปุ๋ย
- C<sub>0</sub> ไม่ใส่ปุ๋ย
- C<sub>1</sub> ใส่ปุ๋ย N-P-K ศูนย์ ๑๖-๘-๒๐ ในอัตรา ๔๐ กก. ต่อไร่ แบล็งไส้ ๗ กรังเก้าอี้กัน หรือ หลังปลูก + เทียน หลังเก็บเกี่ยวครั้งแรก ๑๔ วัน และ หลังเก็บเกี่ยวครั้งที่สอง ๑๔ วัน ตามลักษณะ
- C<sub>2</sub> ใส่ปุ๋ย N-P-K ศูนย์ ๑๖-๘-๒๐ ในอัตรา ๔๐๐ กก. ต่อไร่ ใช้การใส่เพิ่ม C<sub>1</sub>

วิธีการปลูก หลังการเตรียมที่ในแบล็งทุกตอจะเรียบร้อยแล้ว ใส่ปุ๋ยออกในอัตรา ๔๐ กก. ต่อไร่ เป็นปุ๋ร่องฟันก่อนปลูก + สปาร์ท ในทุกกรรมวิธีทุกตอ ต่อจากนั้นจึงทำการปลูกมินต์เป็นพืชแพร่ที่สวนยางເວກພາ ซึ่งมีระยะปลูก <math> 4 \times 6</math> เมตร เมื่อวันที่ ๑๕ พฤษภาคม ๒๕๓๙ ใช้ก้ามล้มต้ออาดู + เทียนปลูก ระยะปลูก ๔๐ + ๔๐ เชนดิเมตร จำนวน ๑๕๐ ต้นต่อห้อง และสำหรับในแต่ละแบล็งอย่างละมีมินต์จำนวน ๔๔ ต้น

#### การเก็บเกี่ยว

กำหนดเก็บเกี่ยวผลผลิตมินต์ ๗ ครั้ง ครั้งที่ ๑ หลังจากปลูกมินต์ได้ประมาณ ๗ เดือนหรือ เมื่อออกดอกประมาณ ๔๐ เปอร์เซนต์ จึงทำการเก็บเกี่ยวผลผลิตครั้งแรก โดยตัดสูงจากพื้นดิน ๑๐ เชนดิเมตร ต่อจากนั้นจึงนำใบมาตากแดด ๔๐ นาทีเพื่อแห้ง (half dry) นานประมาณ ๗ ชั่วโมง หรือให้น้ำบีบสักหายไปประมาณ ๔๐ เปอร์เซนต์ ต่อมา ใช้น้ำไปสักก้อนน้ำทับใบอน้ำ (Water and steam distillation) ครั้งที่ ๒ และ ๓ ทำการเก็บเกี่ยวต่อจากครั้งแรก เมื่อต้นมินต์ออกดอกได้ประมาณ ๔๐ เปอร์เซนต์ ตามลักษณะ การปฏิบัติน้ำเที่ยวนการเก็บเกี่ยวครั้งที่ ๔

หลังจากปลูกมินต์ได้ประมาณ ๗ วัน ได้ทำการปลูกช่อมันต์จำนวนหนึ่ง เพราจะต้มมินต์บางส่วนให้ถ่ายไปเป็นของจากความแห้งแล้ง

ทำการเก็บเกี่ยวมินต์ทั้งหมดทั้งหมด เวลา ๑๐.๐๐-๑๔.๐๐ น. การตัดออกเป็น  
เก็บให้พอดีภายในรักษา เพื่อเป็นการลดข้อผิดพลาด (error) ของการทดสอบ  
ของอย่างที่นี่

#### การสกัดน้ำมัน

หลังจากเก็บเกี่ยวมินต์ทั้งหมดในทุกร่วมวิธีแล้ว จึงนำมารีบบดหัวมินต์ที่ต้องการน้ำมัน  
ซึ่งส่วนใหญ่จะบดหัวมินต์ทั้งหมด ๑ กก. เพื่อนำไปส่องแท้ หัวต้องมารีบบดหัวมินต์ทันที  
ที่บดเสร็จทันที แล้วจึงนำไปสกัดน้ำมัน และในการตัดบางกรรมวิธี ให้ผลผลิตหัวมินต์ที่บดหัวมินต์  
ไว้สัก ๐.๗๕ กก. นั้น เมื่อชั่งผลผลิตหัวมินต์ทั้งหมดแล้ว จึงส่วนหัวบดหัวมินต์ ครึ่งกก.  
เพื่อนำมาส่องแท้ ต่อจากนั้นนำไปสกัดน้ำมัน การสกัดน้ำมันโดยเอามินต์ที่ส่องแท้  
แล้วมาสกัดน้ำมัน โดยใช้เครื่องสกัดแบบไฮโดรโน๊ต (รุ่นปีที่ ๘ ก.) เครื่องหักล้าง  
น้ำ ๙ ถูก ขนาดไม่เท่ากัน ใช้เวลาตั้งแต่ห้าอย่าง (sample) ๘-๑๕ ชั่วโมง รับ  
น้ำส่วนสูงสกัดน้ำมันได้ ๑๕ ห้าอย่าง ใช้เวลา < ๕ ชั่วโมง ทางการสกัดน้ำมันพบ  
ว่าหัวบดข้อผิดพลาดสำคัญมาก เกิดขึ้นในขณะที่กำลังทำการสกัดน้ำมันอยู่ เมื่อจากไป  
กับน้ำมันดันออกจากหักล้างหักล้าง เป็นต้น

#### การเก็บข้อมูล

ทำการบันทึกหัวมินต์ จำนวนตันที่เก็บเกี่ยว น้ำหนักน้ำมัน และปริมาณต์  
ความชื้นของตันน้ำมินต์ก่อนสกัดน้ำมัน เป็นต้น

#### ระยะเวลาการทดสอบ

เมื่อทำการทดสอบทั้งหมด เกือบครึ่ง ๖๔๐๒ จนถึงเดือน สิงหาคม ๖๔๐๒  
สถานที่ทำการทดสอบ

ที่สวนยางเอกชน ท่านลับบาน อำเภอเกอหาด จังหวัดสงขลา  
ที่ศูนย์วิจัยการยาง ตำบลคลองหงษ์ อำเภอเกอหาด จังหวัดสงขลา  
ที่ภาควิชาชีววิทยา คณะวิทยาศาสตร์ มหาวิทยาลัยสงขลานครินทร์  
อำเภอเกอหาด จังหวัดสงขลา